

**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
( ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា )

**ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ**  
**សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែ បញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤**

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ដែលភ្ជាប់មកជាមួយ គឺជាការប្រែសម្រួលជាភាសាខ្មែរ ពីរបាយការណ៍ជាភាសាអង់គ្លេស។ ក្នុងករណីមានភាពមិនស្របគ្នារវាងភាសាទាំងពីរ ឯកសារអង់គ្លេស ត្រូវបានយកជាគោល។

**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**មាតិកា**

**ទំព័រ**

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

១

របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ

២

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ

៣ - ៤

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ

៥

របាយការណ៍បម្រែបម្រួលមូលធនបង្រួញ

៦

របាយការណ៍លំហូរសាច់ប្រាក់បង្រួញ

៧ - ៨

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ

៩ - ២៣

**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល**

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និង ចំណូលពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់បង្រួញ សម្រាប់ត្រីមាស និងរយៈពេលប្រាំបួនខែបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ (ត្រូវបានគេ ស្គាល់ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ”) បានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ទៅ តាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

ចុះហត្ថលេខាជំនួសក្រុមប្រឹក្សាភិបាល 

  
\_\_\_\_\_ **អៀង អារ៉ុន**  
អគ្គនាយក

  
\_\_\_\_\_ **ជេង ម៉ុងជែន**  
អគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច

  
\_\_\_\_\_ **ឯក សុនចាន់**  
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃ ព្រហស្បតិ៍ ១០ ខែមិថុនា ឆ្នាំរោង ឆស័ក ព.ស ២៥៦៨  
រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៤

**របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលបង្រួញ**  
**ទូទាំងពោះភាគហ៊ុនិករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)  
(លេខ Co. ០៨៣៩ Et/២០១២)

**សេចក្តីផ្តើម**

យើងខ្ញុំបានធ្វើការត្រួតពិនិត្យនូវ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់បង្រួញសម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលបង្រួញ (ត្រូវបានគេស្គាល់ ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលបង្រួញ”)។ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលបង្រួញនេះ។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលបង្រួញដោយផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

**វិសាលភាពនៃការត្រួតពិនិត្យ**

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាម ស្តង់ដារអន្តរជាតិកម្ពុជាលើកិច្ចព្រមព្រៀងការត្រួតពិនិត្យលេខ ២៤១០ ស្តីពី ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុបន្ថែមពេល ដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុបន្ថែមពេល រួមមានការចោទសួរឬគ្រឿងដែលទទួលខុសត្រូវ លើកិច្ចការហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផលមិនអាចឱ្យយើងខ្ញុំផ្តល់ អំណះអំណាងថា យើងខ្ញុំបានដឹងនូវរាល់បញ្ហាសំខាន់ៗ ដែលអាចនឹងកំណត់បានក្នុងពេលធ្វើសវនកម្ម។ ដូច្នោះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

**សេចក្តីសន្និដ្ឋាន**

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ មិនមានបញ្ហាណាមួយដែលធ្វើឱ្យយើងខ្ញុំជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលបង្រួញ ដែលបានភ្ជាប់មកជាមួយនេះ មិនបានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុបន្ថែមពេលនោះទេ។

ថ្ងៃអង្គារ ១០ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨  
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤

**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន**  
**នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៤ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
<b>ទ្រព្យសកម្ម</b>			
<b>ទ្រព្យសកម្មរយៈពេលវែង</b>			
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	៤	២.៧៥៤.៩៧៦.៩២៥	២.៤៩៥.៤៣៦.៣១២
ទ្រព្យសកម្មអរូបី		៩.៣៧១.៨២៤	១០.៤៦៣.០៧៤
		<u>២.៧៦៤.៣៤៨.៧៤៩</u>	<u>២.៥០៥.៨៩៩.៣៨៦</u>
<b>ទ្រព្យសកម្មរយៈពេលខ្លី</b>			
សន្និធិ		១៨៥.០៩៧.៤៣១	៣១៨.៧៤៦.៥៩២
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		១២៧.១៣២.៧៦៥	២៧.៩៨០.២៣៦
កិច្ចសន្យាទ្រព្យសកម្ម	១០	១៧២.១៧២.៥៨១	១៥៥.៥០១.២៥៥
ឥណទានផ្តល់ឱ្យបុគ្គលិក		៤.២១២.៧៧២	៧.៩៥៦.៦៥១
ការវិនិយោគរយៈពេលខ្លី	៥	៩៤.១២៣.០៣៧	១២៧.៣១៦.០០៣
សមតុល្យសាច់ប្រាក់ និងធនាគារ		១៧.៩៤៧.២៨០	១៥.៦៦០.២០០
		<u>៦០០.៦៨៥.៨៦៦</u>	<u>៦៥៣.១៦០.៩៣៧</u>
<b>ទ្រព្យសកម្មសរុប</b>		<u><b>៣.៣៦៥.០៣៤.៦១៥</b></u>	<u><b>៣.១៥៩.០៦០.៣២៣</b></u>
<b>មូលធន និងបំណុល</b>			
<b>មូលធនរបស់ភាគហ៊ុនិក</b>			
ដើមទុន		៦២០.៧៥៩.១០៧	៦២០.៧៥៩.១០៧
ទុនបម្រុង	៦	៧៦៩.១៩២.២៧៣	៦៤៧.១៤៨.៧៨២
ចំណេញរក្សាទុក		៧៦.០៦៩.២២៩	១២៦.៦០៩.៥៨២
		<u>១.៤៦៦.០២០.៦០៩</u>	<u>១.៣៩៤.៥១៧.៤៧១</u>
<b>មូលធនរបស់ភាគហ៊ុនិកសរុប</b>		<u><b>១.៤៦៦.០២០.៦០៩</b></u>	<u><b>១.៣៩៤.៥១៧.៤៧១</b></u>
<b>បំណុល</b>			
<b>បំណុលរយៈពេលវែង</b>			
ប្រាក់កម្ចី	៧	១.៤១១.៦៧២.០៤៧	១.២៩៦.៤៦៤.៩៥៦
ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	៧២.៦៥៥.៣១៥	៧៤.១៦២.៧៤៦
បំណុលពន្ធពន្យារ		៨៧.៣៨៩.៥២៣	៨១.៩៤៦.៨៥៨
គណនីត្រូវបង់ផ្សេងៗ	៩	៨៧.៧៥៤.៥០៤	៨២.៩០៣.៧៣២
		<u>១.៦៥៩.៤៧១.៣៨៩</u>	<u>១.៥៣៥.៤៧៨.២៩២</u>

**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ**  
**នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ត)**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៤ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
<b>បំណុល (ត)</b>			
<b>បំណុលរយៈពេលខ្លី</b>			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ	៩	១៨៦.៨៦១.៩៥១	១៧៩.៩៤៤.៦២១
ប្រាក់កម្ចី	៧	៣២.១៥៩.៦២១	២៤.១៣៧.១២៩
កិច្ចសន្យាបំណុល	១០	៥.១៥៥.៨៧០	៤.២៥៤.១៣៨
បំណុលពន្ធពន្ធុ		១៥.៣៦៥.១៧៥	២០.៧២៨.៦៧២
		<u>២៣៩.៥៤២.៦១៧</u>	<u>២២៩.០៦៤.៥៦០</u>
<b>បំណុលសរុប</b>		<u>១.៨៩៩.០១៤.០០៦</u>	<u>១.៧៦៤.៥៤២.៨៥២</u>
<b>មូលធនរបស់ភាគហ៊ុនិក និងបំណុលសរុប</b>		<u>៣.៣៦៥.០៣៤.៦១៥</u>	<u>៣.១៥៩.០៦០.៣២៣</u>

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្ម ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

**រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបន្ថែម**  
**សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម		មិនបានធ្វើសវនកម្ម	
		សម្រាប់រយៈពេលបញ្ចប់ពីខែ ៣០ កញ្ញា ២០២៤ <sup>(១)</sup> ពាន់រៀល	សម្រាប់រយៈពេលបញ្ចប់ពីខែ ៣០ កញ្ញា ២០២៣ <sup>(២)</sup> ពាន់រៀល	សម្រាប់រយៈពេលបញ្ចប់ពីខែ ៣០ កញ្ញា ២០២៤ <sup>(១)</sup> ពាន់រៀល	សម្រាប់រយៈពេលបញ្ចប់ពីខែ ៣០ កញ្ញា ២០២៣ <sup>(២)</sup> ពាន់រៀល
<b>ចំណូល៖</b>					
ចំណូលពីការលក់	១២	៨៦.១៦៧.៦៩៤	៩៩.២០២.៤៩៨	២៦៤.៩៦៣.៦០៨	២៦២.០១៦.៦១១
កម្រៃពីការសាងសង់		៣.៧៩៤.៥២៤	២.៧៩០.៨៥២	៧.០៦៣.១១៤	១៣.៩៩៨.៤៣៩
ចំណូលផ្សេងៗ		(១.៦៨៦.១៦៦)	២.៤៥៣.១៦៤	១៤.៦០៨.៨៩០	១១.០៤៥.៥៧៣
		<u>៨៨.២៧៦.០៥២</u>	<u>១០៤.៤៤៦.៥១៤</u>	<u>២៨៦.៦៣៥.៦១២</u>	<u>២៨៧.០៦០.៦២៣</u>
<b>ចំណាយ៖</b>					
ចំណាយរំលស់ទ្រព្យសកម្មរូបិយ និងទ្រព្យសកម្មអរូបិយ		(១៥.០១០.៨២៥)	(១៥.៦៥៨.២៤៤)	(៤៤.៤៣១.៨៤៨)	(៤៦.៤៤៩.៧៦២)
ចំណាយផ្លូវភ្លើង		(១១.៩៩៩.៤២១)	(១១.៤៨១.១៤៩)	(៣៨.៤៤៨.៣៥៧)	(៣១.៨៣៩.៧៣៧)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ		(២០.៨៨១.០៥៥)	(១៩.៣៩១.៦៣៦)	(៦៣.៩០២.៣៣៥)	(៥៨.៦៨២.៥៧២)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត		(៥.៨៩៣.០៦១)	(៤.៦៦២.៨៧៣)	(១៤.២៧៣.៨៨១)	(១១.៨៤៨.៨២៥)
ចំណាយវត្ថុធាតុដើមសម្រាប់គ្រប់បណ្តាញទៅកាមរេតហ្គោន		(១.៦៧៧.៥៨១)	(១.២០៧.៤៩៤)	(៤.៥៣៨.៣៣៥)	(៣.៥៩១.២១០)
ចំណាយជួសជុល និងថែទាំ		(៣.១៣៨.៩៨១)	(៣.២៧០.១២៤)	(១០.៦៥៦.២២៣)	(៨.០២៦.០៩៨)
ចំណាយសេវាសាងសង់		(៣.០០៩.៣៨៤)	(២.០១៥.៩៦៣)	(៥.៥២៣.៤០៧)	(៧.៣៧៥.៦១២)
ការប្រែប្រួលបំណែកថយចុះតម្លៃលើឥណទានផ្តល់ឱ្យបុគ្គលិក		-	-	២៦០.៨៧៤	-
ចំណាយប្រតិបត្តិការផ្សេងៗ		(២.៦៤០.៤៣៦)	(២.៣១១.៥៩២)	(១០.៩១៣.៥៨០)	(៨.២៩៣.២៤៧)
ខាតពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ		(៩៨៨.៨៥៧)	(១.៤៨៤.២៨៤)	(១១២.៦៦០)	(២.៣៨៤.៥១៤)
		<u>(៦៥.២៣១.៦០១)</u>	<u>(៦១.៤៨៣.៣៥៩)</u>	<u>(១៩២.៥៣៩.៧៥២)</u>	<u>(១៧៨.៥០១.៥៧៧)</u>
ចំណេញប្រតិបត្តិការ		<u>២៣.០៤៤.៤៥១</u>	<u>៤២.៩៦៣.១៥៥</u>	<u>៩៤.០៩៥.៨៦០</u>	<u>១០៨.៥៥៩.០៤៦</u>
ចំណូលហិរញ្ញវត្ថុ	១៣	១៦.៨៧៣.៣៣៥	៦.២៨៨.៧៦៨	៣៨.៣៦៣.៤៥១	២៦.៥២៣.៥២៦
ចំណាយហិរញ្ញវត្ថុ	១៣	(៧.៩១៦.១៧៩)	(៨៨៨.៤៤៥)	(៣៤.៤៦៨.៩៨៨)	(២១.៦៨១.៥៩១)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		<u>៣១.០០១.៦០៧</u>	<u>៤០.៣៦៣.៤៧៨</u>	<u>៩៧.៩៩០.៣២៣</u>	<u>១១៣.៣០០.៩៨១</u>
ចំណាយពន្ធ	១៤	(១០.៤៥០.៧៣៥)	(៨.៥៨៩.៦៦៤)	(២១.៩២១.០៩៤)	(២១.៩៤៥.៤៨៣)
ចំណេញក្នុងការិយបរិច្ឆេទ		<u>២០.៥៥០.៨៧២</u>	<u>៣១.៧៧៣.៨១៤</u>	<u>៧៦.០៦៩.២២៩</u>	<u>៩១.៣៥៥.៤៩៨</u>
ចំណូលពេញលេញផ្សេងៗសរុបបន្ទាប់ពីគិតពន្ធរួច		-	-	-	-
ចំណូលពេញលេញសរុបក្នុងការិយបរិច្ឆេទ		<u>២០.៥៥០.៨៧២</u>	<u>៣១.៧៧៣.៨១៤</u>	<u>៧៦.០៦៩.២២៩</u>	<u>៩១.៣៥៥.៤៩៨</u>
ចំណេញក្នុងមួយភាគហ៊ុនដែលជាភាគម្ចាស់រូបិយភាគហ៊ុនិក៖					
ក្នុងមួយភាគហ៊ុនគោល (រៀល)	១៥	២៤៧,៧៩	៤៥៧,៣១	៨៧៤,៦៣	១.០៥១,០៨
ក្នុងមួយភាគហ៊ុនថយចុះ (រៀល)	១៥	២៤៧,៧៩	៤៥៧,៣១	៨៧៤,៦៣	១.០៥១,០៨

**កំណត់សម្គាល់៖**

- (១) របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបន្ថែមត្រូវបានរៀបចំឡើងដោយយោងតាមរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍បម្រែបម្រួលមូលធនបន្ត**  
**សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤**

	កំណត់ សម្គាល់	ដើមទុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
<b>មិនបានធ្វើសវនកម្ម</b>					
<b>សមតុល្យនៅថ្ងៃទី១ ខែមករា</b>					
ឆ្នាំ២០២៤		៦២០.៧៥៩.១០៧	៦៤៧.១៤៨.៧៨២	១២៦.៦០៩.៥៨២	១.៣៩៤.៥១៧.៤៧១
ចំណេញក្នុងការិយបរិច្ឆេទតំណាង					
ឱ្យចំណូលពេញលេញសរុប		-	-	៧៦.០៦៩.២២៩	៧៦.០៦៩.២២៩
<b>ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន</b>					
ការផ្ទេរទៅទុនបម្រុង	៦	-	- ១២២.០៤៣.៤៩១	(១២២.០៤៣.៤៩១)	-
ភាគលាភ	១១	-	-	(៤.៥៦៦.០៩១)	(៤.៥៦៦.០៩១)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន			- ១២២.០៤៣.៤៩១	(១២៦.៦០៩.៥៨២)	(៤.៥៦៦.០៩១)
<b>សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា</b>					
ឆ្នាំ២០២៤ <sup>(១)</sup>		៦២០.៧៥៩.១០៧	៧៦៩.១៩២.២៧៣	៧៦.០៦៩.២២៩	១.៤៦៦.០២០.៦០៩
<b>មិនបានធ្វើសវនកម្ម</b>					
<b>សមតុល្យនៅថ្ងៃទី១ ខែមករា</b>					
ឆ្នាំ២០២៣		៦២០.៧៥៩.១០៧	៥៤៣.២៦៨.០៧៥	១០៨.១៨៥.៨៦៥	១.២៧២.២១៣.០៤៧
ចំណេញក្នុងការិយបរិច្ឆេទតំណាង					
ឱ្យចំណូលពេញលេញសរុប		-	-	៩១.៤១៥.៤៩៨	៩១.៤១៥.៤៩៨
<b>ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន</b>					
ការផ្ទេរទៅទុនបម្រុង	៦	-	- ១០៣.៨៨០.៧០៧	(១០៣.៨៨០.៧០៧)	-
ភាគលាភ		-	-	(៤.៣០៥.១៥៨)	(៤.៣០៥.១៥៨)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន			- ១០៣.៨៨០.៧០៧	(១០៨.១៨៥.៨៦៥)	(៤.៣០៥.១៥៨)
<b>សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា</b>					
ឆ្នាំ២០២៣ <sup>(២)</sup>		៦២០.៧៥៩.១០៧	៦៤៧.១៤៨.៧៨២	៩១.៤១៥.៤៩៨	១.៣៥៩.៣២៣.៣៨៧

**កំណត់សម្គាល់៖**  
 (១) របាយការណ៍បម្រែបម្រួលមូលធនបន្ត ត្រូវបានធ្វើជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្ម ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។  
 (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។



**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍លំហូរសាច់ប្រាក់បច្ចុប្បន្ន**  
**សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម	
		សម្រាប់រយៈពេលបញ្ចប់ប្រាំបួនខែ ៣០ កញ្ញា ២០២៤ <sup>(១)</sup> ពាន់រៀល	៣០ កញ្ញា ២០២៣ <sup>(២)</sup> ពាន់រៀល
<b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>			
ចំណេញមុនបង់ពន្ធ		៩៧.៩៩០.៣២៣	១១៣.៣៦០.៩៨១
និយ័តកម្ម៖			
រំលស់ទ្រព្យសកម្មអរូបី		១.១១៦.៧២៤	១.៣៩០.៤៤០
រំលស់ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	(១.៥០៧.៤៣១)	(១.៣៣៩.៩៣៩)
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	៤៣.៣១៥.១២៤	៤៥.០៥៩.៣២១
ចំណូលហិរញ្ញវត្ថុ	១៣	(៣៨.៣៦៣.៤៥១)	(២៦.៥២៣.៥២៦)
ចំណាយហិរញ្ញវត្ថុ	១៣	៣៤.៤៦៨.៩៨៨	២១.៦៨១.៥៩១
ការជម្រះចេញពីបញ្ជីនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	២.៣៧៨.៨៧២	៤៤៤.៦៦៩
		<u>១៣៩.៣៩៩.១៤៩</u>	<u>១៥៤.០៧៣.៥៣៧</u>
ចំណូលប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		១៣៩.៣៩៩.១៤៩	១៥៤.០៧៣.៥៣៧
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		(១២៣.៨៧៩.០៨៦)	(១០៦.០៤៧.៨១៣)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		(៩៧.៥២៤.៥៩១)	(៨.៣៤២.២៣៥)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ		៣.០៨១.២១១	៤០.០៦១.២៦០
កិច្ចសន្យាទ្រព្យសកម្ម		(១៦.៦៧១.៣២៦)	(៤៣.១៩៣.៤១៧)
កិច្ចសន្យាបំណុល		៩០១.៧៣២	១៨០.៤៩៨
		<u>(៩៤.៦៩២.៩១១)</u>	<u>៣៦.៧៣១.៨៣០</u>
សាច់ប្រាក់បាន(ប្រើក្នុង)/មកពីប្រតិបត្តិការ		(៩៤.៦៩២.៩១១)	៣៦.៧៣១.៨៣០
ពន្ធលើប្រាក់ចំណូលបានបង់		(២១.៨៤១.៩២៦)	(១៩.៨៦៣.៧៨១)
		<u>(១១៦.៥៣៤.៨៣៧)</u>	<u>១៦.៨៦៨.០៤៩</u>

**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍លំហូរសាច់ប្រាក់បន្តបន្ទាប់**  
**សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ត)**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម	
		សម្រាប់រយៈពេលបញ្ចប់ប្រាំបួនខែ	
		៣០ កញ្ញា ២០២៤ <sup>(១)</sup>	៣០ កញ្ញា ២០២៣ <sup>(២)</sup>
		ពាន់រៀល	ពាន់រៀល
<b>លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ</b>			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	(៣១.៧៩៣.៨០៩)	(២៤៩.៧៤៤.៨២៦)
ការទិញទ្រព្យសកម្មអរូបី		(២៥.៤៧៤)	(២៣៦.២៥២)
ការប្រាក់បានទទួល		៣.៥៦៩.៥៨៥	៣.០០៨.១៤១
ការដកប្រាក់/(ប្រាក់បានមកពីការដាក់) ទុនពីការវិនិយោគរយៈពេលខ្លី		៣៣.១៩២.៩៦៦	(៨៧០.០៣៣)
		<u>៤.៩៤៣.២៦៨</u>	<u>(២៤៧.៨៤២.៩៧០)</u>
<b>លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន</b>			
ភាគលាភបានបង់		(៤.៥៦៦.០៩១)	(៤.៣០៥.១៥៨)
សាច់ប្រាក់បានមកពីប្រាក់កម្ចី		១៤៩.៨៣៣.០១៦	២២៨.០៧៤.១៩៦
ការប្រាក់បានបង់		(១៣.៧៧០.៧២០)	(៨.៥៧២.១៦១)
ការបង់សងប្រាក់កម្ចី		(២១.៣៦១.៤៣៥)	(២១.៤៧៩.៤៥៣)
ប្រាក់ជំនួយទទួលបានពីរដ្ឋាភិបាល		-	៦.១៥៧.៨០០
ប្រាក់ទទួលបានពីការទូទាត់ឥណទានផ្តល់ឱ្យបុគ្គលិក		៣.៧៤៣.៨៧៩	-
		<u>១១៣.៨៧៨.៦៤៩</u>	<u>១៩៩.៨៧៥.២២៤</u>
<b>កំណើន/(តិចថយ)សុទ្ធសាច់ប្រាក់ និងសាច់ប្រាក់សមមូល</b>		<b>២.២៨៧.០៨០</b>	<b>(៣១.០៩៩.៦៩៧)</b>
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ</b>		<b>១៥.៦៦០.២០០</b>	<b>៥៦.៧១៦.៤៣៩</b>
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ</b>		<b>១៧.៩៤៧.២៨០</b>	<b>២៥.៦១៦.៧៤២</b>

**កំណត់សម្គាល់៖**

- (១) របាយការណ៍លំហូរសាច់ប្រាក់បន្តបន្ទាប់ គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្ម ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ**  
**ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤**

**១. ព័ត៌មានអំពី រ.ទ.ស.ភ**

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ ដោយក្រសួងពាណិជ្ជកម្មថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ E/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យដែលបានចុះបញ្ជីរបស់ រ.ទ.ស.ភ គឺនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនេះ ត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រាក់រៀលដែល រ.ទ.ស.ភ កំពុងប្រើប្រាស់ផងដែរ។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។

**២. សកម្មភាពចម្បង**

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់ សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលមានក្រុងតាខ្មៅ ខេត្តត្បូងឃ្មុំ និងទំនប់ម្លេចក្នុងខេត្តកំពត ព្រមទាំងផ្តល់សេវាផ្សេងៗ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការជួសជុល និងថែទាំមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយ ទឹកស្អាត
- គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្ម និងសេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវ ការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងភារកិច្ចពាក់ព័ន្ធផ្សេងៗទៀតដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និង ក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផល ប្រយោជន៍សាធារណៈ។

**៣. មូលដ្ឋាននៃការរៀបចំ**

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល មិនត្រូវបានធ្វើសវនកម្ម និងត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារ គណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល នេះគួរតែត្រូវបានអានផ្តល់ជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ។

**៣. មូលដ្ឋាននៃការរៀបចំ (ត)**

កំណត់សម្គាល់ពន្យល់ ផ្តល់ការពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗសម្រាប់ការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលអាជីវកម្មរបស់ រ.ទ.ស.ភ ចាប់ពីចុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលបានអនុវត្ត គឺសមស្របទៅនឹងគោលការណ៍ និងវិធីសាស្ត្រដែលបានអនុវត្ត នៅក្នុងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ លើកលែងតែការអនុវត្តនៃស្តង់ដារគណនេយ្យ វិសោធនកម្ម និងការបកស្រាយដូចខាងក្រោម៖

	ថ្ងៃចូលជាធរមាន
<i>ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ (វិសោធនកម្មលើ ស.គ.អ.ក ៧ របាយការណ៍លំហូរសាច់ប្រាក់ និង ស.រ.ហ.អ.ក ៧ ឧបករណ៍ហិរញ្ញវត្ថុ៖ ការលាតត្រដាងព័ត៌មាន)</i>	១ មករា ២០២៤
<i>វិសោធនកម្មលើ ស.រ.ហ.អ.ក ១៦ បំណុលភតិសន្យាក្នុងការលក់ និងការជួលត្រឡប់មកវិញ</i>	១ មករា ២០២៤
<i>វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬ បំណុលរយៈពេលវែង</i>	១ មករា ២០២៤
<i>វិសោធនកម្មលើ ស.គ.អ.ក ១ បំណុលរយៈពេលវែងជាមួយការព្រមព្រៀងជាផ្លូវការ</i>	១ មករា ២០២៤

*ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ (វិសោធនកម្មលើ ស.គ.អ.ក ៧ របាយការណ៍លំហូរសាច់ប្រាក់ និង ស.រ.ហ.អ.ក ៧ ឧបករណ៍ហិរញ្ញវត្ថុ៖ ការលាតត្រដាង)*

វិសោធនកម្មទាំងនេះណែនាំការលាតត្រដាងថ្មីទាក់ទងនឹងការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ ដែលជួយអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដើម្បីវាយតម្លៃផលប៉ះពាល់នៃការរៀបចំទាំងនេះលើបំណុល លំហូរសាច់ប្រាក់ និងការប្រឈមទៅនឹងហានិភ័យសាច់ប្រាក់ងាយស្រួលរបស់អង្គការ។

រ.ទ.ស.ភ បានធ្វើការវាយតម្លៃលើកិច្ចសន្យា និងប្រតិបត្តិការរបស់ខ្លួន ហើយបានធ្វើការសន្និដ្ឋានថា វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញទេ ដោយមិនគិតពីការផ្លាស់ប្តូរអន្តរកាល។

*វិសោធនកម្មលើ ស.គ.អ.ក ១៦ បំណុលភតិសន្យាក្នុងការលក់ និងការជួលត្រឡប់មកវិញ*

វិសោធនកម្មនេះតម្រូវឱ្យអ្នកលក់-ភតិកៈ ធ្វើការវាស់វែងជាបន្តបន្ទាប់នូវបំណុលភតិសន្យាដែលកើតចេញពីការជួលត្រឡប់មកវិញតាមរបៀបដែលវាមិនទទួលស្គាល់ចំនួននៃប្រាក់ចំណេញ ឬខាតណាមួយដែលទាក់ទងនឹងសិទ្ធិក្នុងការប្រើប្រាស់ដែលបានរក្សាទុក។ តម្រូវការថ្មីមិនរារាំងអ្នកលក់-ភតិកៈពីការទទួលស្គាល់ប្រាក់ចំណេញ ឬខាតណាមួយដែលទាក់ទងនឹងការបញ្ចប់ការជួលមួយផ្នែក ឬពេញលេញនោះទេ។

វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញទេ។

*វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង*

- ស.គ.អ.ក. ១ ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកែប្រែទៅ៖
- បញ្ជាក់ថាការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង ផ្អែកលើសិទ្ធិដែលមាននៅចុងការិយបរិច្ឆេទនៃរបាយការណ៍
  - បញ្ជាក់ថាការចាត់ថ្នាក់មិនត្រូវបានរងផលប៉ះពាល់ដោយការរំពឹងទុក ថា តើអង្គការមួយនឹងអនុវត្តសិទ្ធិរបស់ខ្លួនដើម្បីធ្វើការពន្យារក្នុងការទូទាត់បំណុល
  - ពន្យល់ថាសិទ្ធិកើតមានឡើង ប្រសិនបើកិច្ចសន្យាត្រូវបានអនុវត្តនៅចុងការិយបរិច្ឆេទនៃរបាយការណ៍ និង

៣. មូលដ្ឋាននៃការរៀបចំ (ត)

វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង (ត)

ស.គ.អ.ក. ១ ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកែប្រែទៅ៖ (ត)

- ណែនាំឱ្យបានស្គាល់និយមន័យនៃ “ការទូទាត់” ដើម្បីធ្វើឱ្យច្បាស់ថាការទូទាត់សំដៅទៅលើការផ្ទេរទៅសមភាគីនូវសាច់ប្រាក់ ឧបករណ៍មូលធន ទ្រព្យសកម្ម ឬសេវាកម្មផ្សេងៗ។

វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញទេ។

វិសោធនកម្មលើ ស.គ.អ.ក ១ បំណុលរយៈពេលវែងជាមួយការព្រមព្រៀងជាផ្លូវការ

ការធ្វើវិសោធនកម្មកែប្រែតម្រូវការដែលបានណែនាំដោយ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង អំពីរបៀបដែលក្រុមហ៊ុនចាត់ថ្នាក់បំណុល និងបំណុលហិរញ្ញវត្ថុផ្សេងទៀតថាជារយៈពេលខ្លី ឬរយៈពេលវែងក្នុងកាលៈទេសៈពិសេស៖ មានតែការព្រមព្រៀងជាផ្លូវការដែលក្រុមហ៊ុនតម្រូវឱ្យអនុវត្ត ឬមុនពេលកាលបរិច្ឆេទរាយការណ៍ប៉ះពាល់ដល់ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬរយៈពេលវែង។ លើសពីនេះក្រុមហ៊ុនមួយត្រូវលាតត្រដាងព័ត៌មាននៅក្នុងកំណត់សម្គាល់ ដែលអាចឱ្យអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុយល់អំពីហានិភ័យ ដែលបំណុលរយៈពេលវែងជាមួយការព្រមព្រៀងជាផ្លូវការអាចនឹងត្រូវសងវិញក្នុងរយៈពេលដប់ពីរខែ។

វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញទេ។

ខាងក្រោមនេះ គឺជាស្តង់ដារគណនេយ្យ និងវិសោធនកម្ម ដែលបានចេញផ្សាយរួច ប៉ុន្តែ រ.ទ.ស.ក ពុំទាន់បានអនុវត្តមុន៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ	១ មករា ២០២៥
វិសោធនកម្មលើ ស.រ.ហ.អ.ក ៧ និង ស.រ.ហ.អ.ក ៩ ការចាត់ថ្នាក់ និងការវាស់វែង ឧបករណ៍ហិរញ្ញវត្ថុ	១ មករា ២០២៦
ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ	១ មករា ២០២៧
ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុគ្គលម្ចីន្តដែលគ្មានការទទួលខុសត្រូវសាធារណៈ៖ ការលាតត្រដាង	១ មករា ២០២៧
វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬ ក្រុមហ៊ុនរួមទុន	ពន្យារ

រ.ទ.ស.ក កំពុងស្ថិតក្នុងដំណើរការធ្វើការវាយតម្លៃលើផលប៉ះពាល់ចម្បងពីការអនុវត្តវិសោធនកម្ម និងស្តង់ដារគណនេយ្យទាំងនេះ ដូច្នេះហើយក្រុមប្រឹក្សាភិបាលមិនទាន់មានជំហរក្នុងការសន្និដ្ឋានអំពីផលប៉ះពាល់ចម្បងលើលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ក។

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តស្តង់ដារគណនេយ្យ និងវិសោធនកម្ម មានដូចខាងក្រោម៖

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ ត្រូវបានធ្វើវិសោធនកម្មទៅ៖

- បញ្ជាក់នៅពេលដែលរូបិយប័ណ្ណអាចប្តូរទៅជារូបិយប័ណ្ណផ្សេងទៀត ហើយនៅពេលដែលវាមិនមែនរូបិយប័ណ្ណអាចផ្លាស់ប្តូរបាននៅពេលដែលអង្គការមួយអាចផ្លាស់ប្តូររូបិយប័ណ្ណនោះ ទៅជារូបិយប័ណ្ណផ្សេងទៀតតាមរយៈទីផ្សារ ឬយន្តការផ្លាស់ប្តូរ ដែលបង្កើតសិទ្ធិ និងកាតព្វកិច្ចដែលអាចអនុវត្តបាន ដោយគ្មានការពន្យារពេលហួសហេតុនៅកាលបរិច្ឆេទវាស់វែង និងសម្រាប់គោលបំណងជាក់លាក់; រូបិយប័ណ្ណ គឺមិនអាចប្តូរទៅជារូបិយប័ណ្ណផ្សេងទៀត ប្រសិនបើអង្គការណាមួយអាចទទួលបានត្រឹមតែចំនួនមិនសំខាន់រូបិយប័ណ្ណផ្សេងទៀត។

**៣. មូលដ្ឋាននៃការរៀបចំ (ត)**

**វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ (ត)**

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ ត្រូវបានធ្វើវិសោធនកម្មទៅ៖ (ត)

- បញ្ជាក់អំពីរបៀប ដែលអង្គការកំណត់អត្រាប្តូរប្រាក់ដែលត្រូវអនុវត្តនៅពេលដែលរូបិយប័ណ្ណមិនមែនអាចផ្លាស់ប្តូរបាននៅពេលដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាននៅកាលបរិច្ឆេទវាស់វែង អង្គការមួយបានប្រមូលអត្រាប្តូរប្រាក់កន្លែងជាអត្រាដែលនឹងអនុវត្តចំពោះប្រតិបត្តិការ ដែលមានសណ្តាប់ធ្នាប់រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទវាស់វែង ហើយដែលនឹងឆ្លុះបញ្ចាំងយ៉ាងស្មោះត្រង់ស្ថានភាពសេដ្ឋកិច្ចដែលកំពុងរីកចម្រើន។
- តម្រូវឱ្យមានការលាតត្រដាងព័ត៌មានបន្ថែម នៅពេលដែលរូបិយប័ណ្ណមិនអាចប្តូរបាន ពេលណារូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាន អង្គការត្រូវបង្ហាញព័ត៌មានដែលអាចឱ្យអ្នកប្រើប្រាស់ប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដើម្បីវាយតម្លៃថា ការខ្វះខាតនៃការផ្លាស់ប្តូររូបិយវត្ថុប៉ះពាល់ដល់ ឬ យ៉ាងណា រំពឹងថានឹងមានផលប៉ះពាល់ដំណើរការហិរញ្ញវត្ថុ ស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់។

**វិសោធនកម្មលើ ស.រ.ហ.អ.ក ៧ និង ស.រ.ហ.អ.ក ៩ ការចាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ**

វិសោធនកម្មបញ្ជាក់ពី៖

- តម្រូវការទាក់ទងនឹងកាលបរិច្ឆេទនៃការទទួលស្គាល់ និងការលប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដោយមានករណីលើកលែងសម្រាប់ការលប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុដែលបានទូទាត់តាមរយៈការផ្ទេរអេឡិចត្រូនិក។
- តម្រូវការសម្រាប់ការវាយតម្លៃលក្ខណៈលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ដោយមានការណែនាំបន្ថែមលើការវាយតម្លៃនៃលក្ខណៈជាប់ពាក់ព័ន្ធ។
- លក្ខណៈនៃប្រាក់កម្ចីដែលមិនមានជំនួយ និងឧបករណ៍ភ្ជាប់តាមកិច្ចសន្យា។

វិសោធនកម្មនេះក៏ណែនាំអំពីតម្រូវការលាតត្រដាងព័ត៌មានបន្ថែម សម្រាប់ឧបករណ៍មូលធនដែលត្រូវបានចាត់ថ្នាក់ជា តម្លៃសមស្របតាមចំណូលពេញលេញ (“FVOCI”) និងសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈយថាហេតុ។

**ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ**

ស.រ.ហ.អ.ក ១៨ នឹងត្រូវជំនួស ស.គ.អ.ក ១ ការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ ដែលជាប្រភពចម្បងក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុស្របតាមតម្រូវការរបស់ស្តង់ដារគណនេយ្យអន្តរជាតិ។

ខាងក្រោមនេះ គឺជាការសង្ខេបនៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖

- តម្រូវការតាមប្រភេទ និងសរុបរងនៅក្នុងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ធាតុនៃចំណូល និងចំណាយនឹងត្រូវបានចាត់ទុកជាប្រតិបត្តិការ ហិរញ្ញប្បទាន វិនិយោគ ពន្ធលើប្រាក់ចំណូល ឬ ប្រភេទប្រតិបត្តិមិនបន្ត។ ការចាត់ថ្នាក់នេះនឹងអាស្រ័យលើការរួមបញ្ចូលគ្នានៃការវាយតម្លៃនៃសកម្មភាពអាជីវកម្មចម្បងរបស់អង្គការ និងជម្រើសគោលនយោបាយគណនេយ្យមួយជាក់លាក់
- តម្រូវការសរុបរងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ផ្អែកលើការអនុវត្តរបស់អង្គការនៃតម្រូវការចាត់ថ្នាក់ដូចបានរៀបរាប់ក្នុងលេខ ១ ហើយសរុបរងជាក់លាក់តម្រូវឱ្យបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដូចជាចំណេញប្រតិបត្តិការ។ ចំណេញប្រតិបត្តិការសរុបរងឡើយនេះត្រូវបានកំណត់នៅក្នុង ស.រ.ហ.អ.ក ១៨។
- ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំ៖ តម្រូវការពង្រីកសម្រាប់ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំនៃព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ

**៣. មូលដ្ឋាននៃការរៀបចំ (ត)**

ស.វ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ (ត)

ខាងក្រោមនេះ គឺជាការសង្ខេបនៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.វ.ហ.អ.ក ១៨៖ (ត)

- ការផ្លាស់ប្តូរវិសាលភាពតូចចង្អៀតចំពោះរបាយការណ៍លំហូរសាច់ប្រាក់៖ ការកែសម្រួលតម្រូវការ របាយការណ៍លំហូរសាច់ប្រាក់នឹងត្រូវបានបង្ហាញ រួមទាំងការចាត់ថ្នាក់នៃលំហូរសាច់ប្រាក់របស់ ការប្រាក់ និង ភាគលាភ និង
- វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង៖ តម្រូវការសម្រាប់អង្គការជាក់លាក់ ដើម្បីរួមបញ្ចូល "វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង" (ឧទាហរណ៍៖ វិធានការអនុវត្តជំនួស "វិធានការមិនមែន GAAP" ក្នុងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ ជាមួយនឹងការបន្ស៊ីទៅនឹងសរុបរង អនុលោមតាម ស.វ.ហ.អ.ក ដែលនៅជិតបំផុត។ ឧទាហរណ៍ "ការកែតម្រូវនៃចំណេញ ឬខាត" បន្ស៊ីទៅនឹងប្រាក់ចំណេញ ឬខាត។

ស.វ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្មានការទទួលខុសត្រូវសាធារណៈ៖ ការលាតត្រដាង

ស.វ.ហ.អ.ក ១៩ អនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានសិទ្ធិអនុវត្ត ស្តង់ដារគណនេយ្យ ស.វ.ហ.អ.ក ជាមួយនឹងការកាត់បន្ថយការលាតត្រដាង ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធអាចជ្រើសរើសដើម្បីអនុវត្ត ស.វ.ហ.អ.ក ១៩ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម របាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក ឬរបាយការណ៍ហិរញ្ញវត្ថុតែមួយដែលបានផ្តល់ឱ្យនៅកាលបរិច្ឆេទរបាយការណ៍៖

- វាមិនមានទំនួលខុសត្រូវសាធារណៈទេ និង
- ក្រុមហ៊ុនមេរបស់ខ្លួនរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម ដែលមានសម្រាប់ការប្រើប្រាស់ជាសាធារណៈក្រោម ស្តង់ដារគណនេយ្យ ស.វ.ហ.អ.ក ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលអនុវត្ត ស.វ.ហ.អ.ក ១៩ តម្រូវឱ្យបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍ ច្បាស់លាស់ និងមិនបានរក្សាទុករបស់ខ្លួនអំពីការអនុលោមតាមស្តង់ដារគណនេយ្យ ស.វ.ហ.អ.ក ដែល ស.វ.ហ.អ.ក ១៩ ត្រូវបានអនុម័ត។

វិសោធនកម្មលើ ស.វ.ហ.អ.ក ១០ និងស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

ការធ្វើវិសោធនកម្មនេះបញ្ជាក់ពីវិសាលភាពនៃការចំណេញ ឬខាតដែលត្រូវទទួលស្គាល់ នៅពេលដែលអង្គការលក់ ឬដាក់ទុនជាទ្រព្យសម្បត្តិទៅញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន។ នៅពេលប្រតិបត្តិការទាក់ទងទៅនឹងអាជីវកម្មចំណេញ ឬខាតត្រូវបានទទួលស្គាល់ទាំងស្រុង នៅពេលដែលប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មដែលមិនរួមចំណែកក្នុងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់តែចំពោះផលប្រយោជន៍របស់វិនិយោគិន ដែលមិនពាក់ព័ន្ធនឹងក្រុមហ៊ុនរួមទុន ឬញាតិសម្ព័ន្ធ។

**៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ**

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
<b>ថ្លៃដើម</b>		
សមតុល្យដើមគ្រា/ឆ្នាំ	៣.១៥៣.៣៦០.១១៩	២.៨០៥.៤៦១.២៣០
ការទិញបន្ថែម	៤៧.៧០៦.៣៦២	២៨១.៩៩៤.៨០០
ការផ្ទេរពីសន្និធិ	២៥៧.៥២៨.២៤៧	៧២.១៤៣.៤២៣
ការផ្ទេរចេញពីបញ្ជី	(៧.២៤០.៧៣៥)	(៦.២៣៩.៣៣៤)
	៣.៤៥១.៣៥៣.៩៩៣	៣.១៥៣.៣៦០.១១៩
<b>រំលស់បង្គរ</b>		
សមតុល្យដើមគ្រា/ឆ្នាំ	៦៥៧.៩២៣.៨០៧	៦០២.៤១៩.៣១៧
រំលស់ក្នុងគ្រា/ឆ្នាំ	៤៣.៣១៥.១២៤	៦០.១១៥.៣៦៩
ការផ្ទេរចេញពីបញ្ជី	(៤.៨៦១.៨៦៣)	(៤.៦១០.៨៧៩)
	៦៩៦.៣៧៧.០៦៨	៦៥៧.៩២៣.៨០៧
<b>តម្លៃយោង</b>		
សមតុល្យចុងគ្រា/ឆ្នាំ	២.៧៥៤.៩៧៦.៩២៥	២.៤៩៥.៤៣៦.៣១២

ក្នុងអំឡុងពេលហិរញ្ញវត្ថុ រ.ទ.ស.ភ បានធ្វើការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៤ ពាន់រៀល	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៣ ពាន់រៀល
ការទិញបន្ថែម	៤៧.៧០៦.៣៦២	២៥៧.៩៩៤.៣០៤
កំណើនគណនីផ្គត់ផ្គង់ និងប្រាក់ធានាប្រតិបត្តិការ	(៨.៦៨៦.៨៩១)	-
មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	(៧.២២៥.៦៦២)	(៨.២០៩.៤៧៨)
	៣១.៧៩៣.៨០៩	២៤៩.៧៨៤.៨២៦

**៥. ការវិនិយោគរយៈពេលខ្លី**

ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេល ប្រាំបួនខែ ទៅដប់ពីរខែ និងទទួលបានការប្រាក់ពី ៣,៥០% ទៅ ៦,៧៥% (២០២៣៖ ៣,៥០% ទៅ ៤,៧៥%) ក្នុងមួយឆ្នាំ។

ការវិនិយោគរយៈពេលខ្លី រួមមានប្រាក់បញ្ញើដែលមានទឹកប្រាក់ចំនួន ៩៤,១ពាន់លានរៀល (២០២៣៖ ១២៧,៣ពាន់លានរៀល) បង្កើតឡើងជាពិសេសសម្រាប់គោលបំណងនៃការទទួលបានការប្រាក់ និងសម្រាប់វិធានការប្រុងប្រយ័ត្ន និងសកម្មភាពប៉ាន់ស្មាន។



**៦. ទុនបម្រុង**

	ដើមទុន បម្រុង ពាន់រៀល	ទុនបម្រុង តាមច្បាប់ ពាន់រៀល	ទុនបម្រុង ទូទៅ ពាន់រៀល	ទុនបម្រុងសម្រាប់ ការអភិវឌ្ឍ ពាន់រៀល	សរុប ពាន់រៀល
<b>នាថ្ងៃទី១ ខែមករា</b>					
ឆ្នាំ២០២៤	១.៦៤៨.៤៣៥	៤៣.៩៩០.៩៦៥	៤៣.៩៩០.៩៦៥	៥៥៧.៥១៨.៤១៧	៦៤៧.១៤៨.៧៨២
ផ្ទេរពីប្រាក់ចំណេញរក្សា ទុក	-	៦.៣៣០.៤៧៩	៦.៣៣០.៤៧៩	១០៩.៣៨២.៥៣៣	១២២.០៧៣.៤៩១
<b>នាថ្ងៃទី៣០ ខែកញ្ញា</b>					
ឆ្នាំ២០២៤ (មិនបានធ្វើ សវនកម្ម)	១.៦៤៨.៤៣៥	៥០.៣២១.៤៤៤	៥០.៣២១.៤៤៤	៦៦៦.៩០០.៩៥០	៧៦៩.១៩២.២៧៣
<b>នាថ្ងៃទី១ ខែមករា</b>					
ឆ្នាំ២០២៣	១.៦៤៨.៤៣៥	៣៨.៥៨១.៦៧១	៣៨.៥៨១.៦៧១	៤៦៤.៤៥៦.២៩៨	៥៤៣.២៦៨.០៧៥
ផ្ទេរពីប្រាក់ចំណេញរក្សា ទុក	-	៥.៤០៩.២៩៤	៥.៤០៩.២៩៤	៩៣.០៦២.១១៩	១០៣.៨៨០.៧០៧
<b>នាថ្ងៃទី៣១ ខែធ្នូ</b>					
ឆ្នាំ២០២៣ (បានធ្វើ សវនកម្ម)	១.៦៤៨.៤៣៥	៤៣.៩៩០.៩៦៥	៤៣.៩៩០.៩៦៥	៥៥៧.៥១៨.៤១៧	៦៤៧.១៤៨.៧៨២

នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលបានអនុម័តនូវការផ្ទេរប្រាក់ចំណេញរក្សាទុកទៅក្នុងទុនបម្រុងចំនួន ១២២ ពាន់លានរៀល។

យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ត្រង់មាត្រា ៤៤ បានចែងថាប្រាក់ចំណេញរបស់ រ.ទ.ស.ភ បន្ទាប់ពីការកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវប្រើប្រាស់ដូចខាងក្រោម៖

- សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិក
- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- សម្រាប់ទុនបម្រុងទូទៅ ៥%
- សមតុល្យនៅសល់សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍ។

**៧. ប្រាក់កម្ចី**

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល
<b>រយៈពេលវែង</b>		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (“JICA”)	៣០.៨៩៥.៩១៩	៣២.៩០៥.២២១
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី (“ADB”)	២៦.០០២.០០៤	២៨.១៨១.១៧៨
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (“AFD”) - ឥណទានលេខ ១១២១ ០១ F	-	៩.១២០.០៩៣
AFD - ឥណទានលេខ ១១៧៤ ០១ P	១៣៤.៧០២.៧៤៦	១៤៦.៧៩០.៣៨៨
AFD - ឥណទានលេខ ១១៧៦ ០១ S	៣៣៩.៣៩០.១៣៨	៣៣៤.១២៤.៩០៤
AFD - ឥណទានលេខ ១២៤៤ ០១ M	៤០៨.២៣២.៤២៧	៣៤៨.៦១០.៨៣៦
AFD - ឥណទានលេខ ១២៧៣ ០១ P	៧២.៦៨៨.០១១	-
ធនាគារវិនិយោគអឺរ៉ុប (“EIB”)	៣៩៩.៧៦០.៨០២	៣៩៦.៧៣២.៣៣៦
	<u>១.៤១១.៦៧២.០៤៧</u>	<u>១.២៩៦.៤៦៤.៩៥៦</u>
<b>រយៈពេលខ្លី</b>		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - JICA	១.៣២០.៥៤៤	១.៤០៦.២៣៧
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ADB	២.២៥០.៤៥៤	២.៣៧៧.២៥១
AFD - ឥណទានលេខ ១១២១ ០១ F	៩.១១៣.១០៨	១៨.២៦០.៥១៤
AFD - ឥណទានលេខ ១១៧៤ ០១ P	១១.៥៩១.៩៩៤	១.៣៤៩.៨៤៣
AFD - ឥណទានលេខ ១១៧៦ ០១ S	១.១៧១.៦៥១	២៧៨.៧០២
AFD - ឥណទានលេខ ១២៤៤ ០១ M	១.៣៨១.៦៦០	៣៥៧.៤២៨
EIB	៥.៣៣០.២១០	១១០.១៥៤
	<u>៣២.១៥៩.៦២១</u>	<u>២៤.១៣៧.១២៩</u>
	<u>១.៤៤៣.៨៣១.៦៦៨</u>	<u>១.៣២០.៦០២.០៨៥</u>

កាលបរិច្ឆេទផុតកំណត់របស់ប្រាក់កម្ចីនេះមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល
<b>រយៈពេលខ្លី</b>		
-មិនលើសពីរយៈពេលមួយឆ្នាំ	៣២.១៥៩.៦២១	២៤.១៣៧.១២៩
<b>រយៈពេលវែង</b>		
-លើសពីរយៈពេលមួយឆ្នាំ តែមិនលើពីររយៈពេលពីរឆ្នាំ	៣៨.០៨២.៨០៧	៣១.៧៧៩.៥៨១
-លើសពីរយៈពេលពីរឆ្នាំ តែមិនលើពីររយៈពេលប្រាំឆ្នាំ	២៤៩.៣១៨.៤៨៦	២២២.៨១៥.១៤៦
-លើពីររយៈពេលប្រាំឆ្នាំ	១.១២៤.២៧០.៧៥៤	១.០៤១.៨៧០.២២៩
	<u>១.៤១១.៦៧២.០៤៧</u>	<u>១.២៩៦.៤៦៤.៩៥៦</u>
	<u>១.៤៤៣.៨៣១.៦៦៨</u>	<u>១.៣២០.៦០២.០៨៥</u>

**៨. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ**

	ជំនួយពីសហភាពអឺរ៉ុប ពាន់រៀល	ជំនួយពីរដ្ឋាភិបាល ពាន់រៀល	ជំនួយពី JICA ពាន់រៀល	ជំនួយផ្សេងៗ ពាន់រៀល	សរុប ពាន់រៀល
<b>សមតុល្យនៅថ្ងៃទី១</b>					
ខែមករា ឆ្នាំ២០២៤	៥៤.៤៣៦.១៩៩	១៤.៤៩៦.៣២១	៣.៨៣៨.៤៣៣	១.៣៩១.៧៩៣	៧៤.១៦២.៧៤៦
រំលស់	-	(១.៣៨៩.៧៥៤)	(៩៩.៣៨០)	(១៨.២៩៧)	(១.៥០៧.៤៣១)
<b>សមតុល្យនៅថ្ងៃទី៣០</b>					
ខែកញ្ញា ឆ្នាំ២០២៤ (មិនបានធ្វើសវនកម្ម)	៥៤.៤៣៦.១៩៩	១៣.១០៦.៥៦៧	៣.៧៣៩.០៥៣	១.៣៧៣.៤៩៦	៧២.៦៥៥.៣១៥
<b>សមតុល្យនៅថ្ងៃទី១</b>					
ខែមករា ឆ្នាំ២០២៣	៥៤.៤៣៦.១៩៩	១០.១៩១.៥២៧	៣.៩៧២.៥០២	៦៣៨.២៤៩	៦៩.២៣៨.៤៧៧
ការបន្ថែម	-	៦.១៥៧.៨០០	-	៧៧៦.៣៧៧	៦.៩៩៤.១៧៧
រំលស់	-	(១.៨៥៣.០០៦)	(១៣៤.០៦៩)	(២២.៨៣៣)	(២.០០៩.៩០៨)
<b>សមតុល្យនៅថ្ងៃទី៣១</b>					
ខែធ្នូ ឆ្នាំ២០២៣ (បានធ្វើសវនកម្ម)	៥៤.៤៣៦.១៩៩	១៤.៤៩៦.៣២១	៣.៨៣៨.៤៣៣	១.៣៩១.៧៩៣	៧៤.១៦២.៧៤៦

**៩. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ**

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល
<b>គណនីត្រូវបង់ផ្សេងៗ - រយៈពេលវែង</b>		
ប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញ	៨៧.៧៥៤.៥០៤	៨២.៩០៣.៧៣២
<b>គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម - រយៈពេលខ្លី</b>		
ភាគីទីបី	៩១.៧៤៥.៩៧៨	៨៤.៧៩១.២៧៦
<b>គណនីត្រូវបង់ផ្សេងៗ - រយៈពេលខ្លី</b>		
បង្គរប្រាក់លើកទឹកចិត្តបុគ្គលិក	៩.០៥៥.២៩១	១១.៥០៥.១៩១
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៧៥.៧៥៦.៦៤០	៦៥.៤៩២.៣៣០
ទឹកប្រាក់ជំពាក់ទៅបុគ្គលិក	៧៣៧.៣៧១	៤.៥១០.២៨៦
ប្រាក់ធានាប្រតិបត្តិការ	៦៧.៣៣០	៦៧.៣៥៦
ពន្ធត្រូវបង់ផ្សេងៗ	១០៤.៤៦៣	៩៧២.៨៤៨
គណនីត្រូវបង់ផ្សេងៗ	៩.៣៩៤.៨៧៨	១២.៦០៥.៣៣៤
	៩៥.១១៥.៩៧៣	៩៥.១៥៣.៣៤៥
	១៨៦.៨៦១.៩៥១	១៧៩.៩៤៤.៦២១
	២៧៤.៦១៦.៤៥៥	២៧៥.០៨៨.៣៥៣

**១០. កិច្ចសន្យាទ្រព្យសកម្ម/(ចំណូល)**

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល
<b>កិច្ចសន្យាទ្រព្យសកម្ម</b>		
គណនីត្រូវទទួលពីសេវាសាងសង់	៣.៦៧៧.១១៨	៦.៥៥១.២០១
ចំណូលបង្កពីការលក់ទឹកស្អាត	១៦៨.៤៩៥.៤៦៣	១៤៨.៩៥០.០៥៤
	<u>១៧២.១៧២.៥៨១</u>	<u>១៥៥.៥០១.២៥៥</u>
<b>កិច្ចសន្យាបំណុល</b>		
ចំណូលពន្យារ	(៥.២៧៨)	(៥.២៧៨)
ចំណូលមិនទាន់ទទួលស្គាល់	(៥.១៥០.៥៩២)	(៤.២៤៨.៨៦០)
	<u>(៥.១៥៥.៨៧០)</u>	<u>(៤.២៥៤.១៣៨)</u>

**១១. ភាគលាភត្រូវបង់**

នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលបានស្នើ និងអនុម័តភាគលាភសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានតម្លៃ ៣៥០រៀលក្នុងមួយហ៊ុន និងមានភាគលាភសរុបចំនួន ៤.៥៦៦.០៩១.២៥០រៀលជូនភាគហ៊ុនិក។

**១២. ចំណូលពីការលក់**

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ពីខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ប្រាំបួនខែ	
	៣០ កញ្ញា ២០២៤ ពាន់រៀល	៣០ កញ្ញា ២០២៣ ពាន់រៀល	៣០ កញ្ញា ២០២៤ ពាន់រៀល	៣០ កញ្ញា ២០២៣ ពាន់រៀល
<b>ការលក់ទឹកស្អាត៖</b>				
- អ្នកប្រើប្រាស់តាមផ្ទះ	៣១.២៣៤.៥៧៧	៣៨.៥៨១.៦៥៤	៩៥.៦៤៨.៤១៨	៩៨.៤៩០.០២៨
- អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	៤១.៤៩៨.៤៩៤	៤៧.៨៦៣.២៥២	១៣០.៦៩២.១៨២	១២៧.៣៣៦.១៣១
- ស្ថាប័នរដ្ឋបាលសាធារណៈ	៦.០៦៧.៩៧៩	៦.៣១៤.៩៩៩	១៨.៣៤៧.០៣៥	១៧.៤៨១.៨៨៨
- អាជ្ញាធររដ្ឋស្វ័យ័តនានា	៣២៥.៦៣៧	១៩៥.៥៦៤	៧៩២.៣៨៧	៧៧៤.៧៧០
- អ្នកចែកចាយ	២.៧៩២.៦៦៤	៣.៤៧១.៦០៤	៨.៣៨៨.៥១៤	៨.៩៤៥.១៩២
បង្កត់ភាពខុសគ្នាលើប្រាក់ចំណូលពី ការលក់ទឹកស្អាត	២០.១៣៣	២៣.៦២៨	៦២.០៨៦	៦២.០០២
ដក៖ ការលុបចោលវិក្កយបត្រ	(៤៨.៧៣៣)	(៨៤.៤៤១)	(១.៥២៨.២៤៨)	(៧៤០.៦៦៨)
	<u>៨១.៨៩០.៧៥១</u>	<u>៩៦.៣៦៦.២៦០</u>	<u>២៥២.៤០២.៣៧៤</u>	<u>២៥២.៣៤៩.៣៤៣</u>
<b>ចំណូលបានពីការភ្ជាប់បណ្តាញទៅ តាមផ្ទះ៖</b>	២.៩២៩.៦៣៣	១.៥១៧.០៩៣	៨.៨៧៤.០៦៦	៦.១០៤.០៦៦
ចំណូលការផ្លាស់ប្តូរនាឡិកាទឹក	១.៣២០.៤៧៧	១.២២៦.៩៩៣	៣.៥៩២.២៣០	៣.៣៨៣.៧៥៥
ការលក់គ្រឿងបន្លាស់ និងនាឡិកាទឹក	២៦.៨៣៣	៩២.១៥២	៩៨.៩៣៨	១៧៩.៤៤៧
	<u>៤៦.១៦៧.៦៩៤</u>	<u>៩៩.២០២.៤៩៨</u>	<u>២៦៤.៥៦៧.២៣៤</u>	<u>២៦២.០១៦.៦១១</u>

**១៣. ចំណូល/(ចំណាយ)ហិរញ្ញវត្ថុ**

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់បីខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ប្រាំបួនខែ	
	៣០ កញ្ញា ២០២៤ ពាន់រៀល	៣០ កញ្ញា ២០២៣ ពាន់រៀល	៣០ កញ្ញា ២០២៤ ពាន់រៀល	៣០ កញ្ញា ២០២៣ ពាន់រៀល
<b>ចំណូលហិរញ្ញវត្ថុ៖</b>				
- ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅ ធនាគារ (ក)	១.២៩១.៩៤៤	១.៥៣២.២៦៣	៥.១៩៧.៥២៣	៤.៩៧២.០៨០
- ចំណូលពីការប្តូររូបិយប័ណ្ណលើកម្ចី	១៥.៥៨១.៣៩១	៤.៧៥៦.៥០៥	៣៣.១៦៥.៩២៨	២១.៥៥១.៤៤៦
	<u>១៦.៨៧៣.៣៣៥</u>	<u>៦.២៨៨.៧៦៨</u>	<u>៣៨.៣៦៣.៤៥១</u>	<u>២៦.៥២៣.៥២៦</u>
<b>ចំណាយហិរញ្ញវត្ថុ៖</b>				
- ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(៤.៩២១.០១៥)	(៤.០០១.៣៨៩)	(១៧.១១៤.១៩៨)	(១០.៨៦៧.៥២៧)
- ខាតសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ ប្រាក់កម្ចី	(៣.៩១៩.៧០៧)	-	(២៤.៥៨០.៤៥២)	(១៩.០២៣.៥៤២)
- ចំណាយការប្រាក់ដែលបានធ្វើមូល ធនកម្មលើទ្រព្យសកម្មមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់	៩២៤.៥៤៣	៣.១១២.៩៤៤	៧.២២៥.៦៦២	៨.២០៩.៤៧៨
	<u>(៧.៩១៦.១៧៩)</u>	<u>(៨៨៨.៤៤៥)</u>	<u>(៣៤.៤៦៨.៩៨៨)</u>	<u>(២១.៦៨១.៥៩១)</u>
	<u>៨.៩៥៧.១៥៦</u>	<u>៥.៤០០.៣២៣</u>	<u>៣.៨៩៤.៤៦៣</u>	<u>៤.៨៤១.៩៣៥</u>

- (ក) ចំណូលការប្រាក់ គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗ ដែលធ្វើនៅក្នុងធនាគារ  
ក្នុងស្រុកក្នុងការិយបរិច្ឆេទ។
- (ខ) ចំណាយការប្រាក់ គឺជាការប្រាក់លើប្រាក់កម្ចីពី AFD និងប្រាក់កម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  
ដែលទទួលបានការឧបត្ថម្ភតាមរយៈកម្ចីដែលទទួលបានពី ADB EIB និង JICA។

**១៤. ចំណាយពន្ធលើប្រាក់ចំណេញ**

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា រ.ទ.ស.ភ មានកាតព្វកិច្ចក្នុងការបង់ពន្ធលើ  
ប្រាក់ចំណេញក្នុងអត្រា ២០% (២០២៣៖ ២០%) លើប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាក្នុងអត្រា ១%  
(២០២៣៖ ១%) នៃចំណូលសរុប មួយណាមានតម្លៃច្រើនជាង។ វាកំណាងឱ្យទឹកប្រាក់អប្បបរមា ដែលត្រូវបង់ជូន  
ទៅអាជ្ញាធរពន្ធដារ។ រ.ទ.ស.ភ មានបំណុលពន្ធលើប្រាក់ចំណេញលើសបំណុលពន្ធអប្បបរមា ដូច្នេះ រ.ទ.ស.ភ មិនមាន  
កាតព្វកិច្ចបង់ពន្ធអប្បបរមាឡើយ។ ពន្ធដែលត្រូវបង់លុះត្រាតែ រ.ទ.ស.ភ ស្ថិតនៅក្នុងស្ថានភាពខាតបង់ពន្ធ។

**១៥. ចំណេញក្នុងមួយភាគហ៊ុន**

**(ក) ចំណេញក្នុងមួយភាគហ៊ុនជាគោល**

ចំណេញក្នុងមួយភាគហ៊ុនជាគោល ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ភាគហ៊ុនិក  
របស់ រ.ទ.ស.ភ ចែកនឹងចំនួនភាគហ៊ុនមធ្យមទម្ងន់ដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់បីខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ប្រាំបួនខែ	
	៣០ កញ្ញា ២០២៤	៣០ កញ្ញា ២០២៣	៣០ កញ្ញា ២០២៤	៣០ កញ្ញា ២០២៣
ប្រាក់ចំណេញរបស់ភាគហ៊ុនិក (គិតជាពាន់រៀល)	២១.៥៥០.៨៧២	៣៩.៧៧៣.៨១៤	៧៦.០៦៩.២២៩	៩១.៤១៥.៤៩៨
ចំនួនភាគហ៊ុនមធ្យមទម្ងន់	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២
ចំណេញក្នុងមួយភាគហ៊ុនជា មូលដ្ឋាន (គិតជាពាន់រៀល)	២៤៧,៧៩	៤៥៧,៣១	៨៧៤,៦៣	១.០៥១,០៨

**(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ**

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតា  
ដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

គិតត្រឹមដំណាច់ការិយបរិច្ឆេទនេះ រ.ទ.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជា  
ភាគហ៊ុនធម្មតានោះទេ។ ដូចនេះចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយ  
ភាគហ៊ុនជាមូលដ្ឋាន។

**១៦. ប្រតិបត្តិការសាវ័ណ្ណ**

**(ក) រ.ទ.ស.ភ មានប្រតិបត្តិការជាមួយនឹងសម្ព័ន្ធព្យាបាលក្នុងការិយបរិច្ឆេទនេះដូចខាងក្រោម៖**

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់បីខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ប្រាំបួនខែ	
	៣០ កញ្ញា ២០២៤	៣០ កញ្ញា ២០២៣	៣០ កញ្ញា ២០២៤	៣០ កញ្ញា ២០២៣
ក្រុមហ៊ុនក្រោមការគ្រប់គ្រងតែមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការប្រាក់ដែលបានបង់លើប្រាក់កម្ចី	៧.៤៨៦.២៣៧	៤.០០១.៣៨៨	១៧.១១៤.១៩៨	១០.៨៦៧.៥២៧

**(ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ**

អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗសម្រាប់អំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់បីខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ប្រាំបួនខែ	
	៣០ កញ្ញា ២០២៤	៣០ កញ្ញា ២០២៣	៣០ កញ្ញា ២០២៤	៣០ កញ្ញា ២០២៣
ប្រាក់បៀវត្ស និងការចំណាយផ្សេងៗ	៧២៦.៣៧១	៦១៦.៦៣២	១.៨៩០.៧៦៥	១.៨៩៤.៧៨៨

**១៧. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ**

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អ ដែលអាចកើតឡើងដោយសារការប្រែប្រួល នៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង ហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះគណៈគ្រប់គ្រងបង្កើត គោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិ អំណាច ត្រួតពិនិត្យការទទួលខុសត្រូវការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ ដោយអនុលោមតាមកម្មវត្ថុ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

**(ក) ហានិភ័យឥណទាន**

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញ កាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជា ឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីអតិថិជនពាណិជ្ជកម្មពី អតិថិជន។ អាយុកាលឥណទានរបស់ រ.ទ.ស.ភ មានរយៈពេលមួយខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើការ គ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូល ដើម្បីកាត់បន្ថយហានិភ័យឥណទានឱ្យ ទាបបំផុត។ សមតុល្យដែលហួសកំណត់ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

**(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់**

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ.ស.ភ ទៅ លើមូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវ កាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងរយៈកាលកំណត់របស់បំណុលចាស់ៗលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមាន ស្រាប់នៃមូលនិធិយ៉ាងសកម្មដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទាន។ នៅ ក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ ធ្វើការរក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូល គ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។

**(គ) ហានិភ័យអត្រាការប្រាក់**

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃ ឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងកម្ចី។ រ.ទ.ស.ភ គ្រប់គ្រង ហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារ ហើយសំខាន់ជាង នេះទៀត គឺរក្សាដោយប្រុងប្រយ័ត្នឱ្យបាននូវការលាយឡំគ្នានៃកម្ចីដែលមានអត្រាថេរ និងអត្រាអថេរ។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ឧបករណ៍និស្សន្ទហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះ ទេ។

**១៨. ចំណាយជាប់កិច្ចសន្យា**

នៅចុងបញ្ចប់នៃត្រីមាសហិរញ្ញវត្ថុបច្ចុប្បន្ននេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាការចំណាយមូលធនទៅលើ៖

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៤ ពាន់រៀល	ធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	២៩៨.៤២៦.៦៤១	២៧.៧៩៩.០៧៥
សេវាផ្តល់ការប្រឹក្សាយោបល់	៣.៨២៦.២៨៨	៩.៩៤៩.២៤៧
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	៨.០៨៨.៨៤២	២១.៨៧០.៨៤៨
	៣១០.៣៤១.៧៧១	៥៩.៦១៩.១៧០

**១៩. យថាភាពនៃពន្ធ**

នៅក្នុងប្រទេសកម្ពុជា បទបញ្ញត្តិស្តីពីពន្ធដារ រួមមានអនុក្រឹត្យ ប្រកាស សារាចរណែនាំ និងសេចក្តីជូនដំណឹងផ្សេងៗ ដែលជាញឹកញយតែងមានការកែតម្រូវតាមរយៈការធ្វើវិសោធនកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ និងអាស្រ័យលើការបកស្រាយផ្សេងៗពីគ្នា។ ជាញឹកញាប់ការបកស្រាយអំពីច្បាប់ពន្ធដារមានភាពខុសគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ ហើយនេះអាចបណ្តាលឱ្យមានហានិភ័យពន្ធកើនឡើង។ ពន្ធគឺជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលត្រូវបានអនុញ្ញាតដោយច្បាប់ កំណត់ការដាក់ពិន័យធ្ងន់ធ្ងរ ការដាក់ពិន័យ និងបន្ទុកការប្រាក់។ គណៈគ្រប់គ្រងជឿជាក់ថា ខ្លួនបានផ្តល់គ្រប់គ្រាន់សម្រាប់បំណុលពន្ធ ដោយផ្អែកលើការបកស្រាយរបស់បទបញ្ញត្តិនៃពន្ធ។

**២០. តួលេខប្រៀបធៀប**

តួលេខប្រៀបធៀបមួយចំនួន ត្រូវបានគេធ្វើចំណាត់ថ្នាក់ឡើងវិញដើម្បីឱ្យស្របទៅនឹងរយៈពេលបច្ចុប្បន្នបទបង្ហាញ។

	កំណត់ឡើងវិញ ពាន់រៀល	ដូចដែលបាន រាយការណ៍ពីមុន ពាន់រៀល
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ បំណុលរយៈពេលវែង កម្ចី	១.២៩៦.៤៦៤.៩៥៦	១.២៩៦.៩២៤.៦៨៤
បំណុលរយៈពេលខ្លី កម្ចី	២៤.១៣៧.១២៩	២៣.៦៧៧.៤០១



**២១. និយ័តកម្មក្នុងការិយបរិច្ឆេទមុន**

ការប្រៀបធៀបនេះត្រូវបានធ្វើឡើងវិញ ដោយសារតែការចាត់ថ្នាក់ឡើងវិញនៃផ្នែករបាយការណ៍ហិរញ្ញវត្ថុ មួយចំនួន ដើម្បីឆ្លុះបញ្ចាំងពីលក្ខណៈនៃប្រតិបត្តិការ។ ផលប៉ះពាល់មានដូចខាងក្រោម៖

	កំណត់ឡើងវិញ ពាន់រៀល	ដូចដែលបាន រាយការណ៍ពីមុន ពាន់រៀល
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ		
ទ្រព្យសកម្មរយៈពេលវែង		
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	២.៤៩៥.៤៣៦.៣១២	២.៤៩៤.៩៧៩.២៩០
ទ្រព្យសកម្មរយៈពេលខ្លី		
សមតុល្យសាច់ប្រាក់ និងធនាគារ	១៥.៦៦០.២០០	១៦.១១៧.២២២

**២២. ព្រឹត្តិការណ៍សំខាន់ៗអំឡុងកាលបរិច្ឆេទរាយការណ៍**

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ រ.ទ.ស.ភ និង ក្រុមហ៊ុន VINCI Construction Grands Projects បាន ចុះកិច្ចព្រមព្រៀងលើការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដែលមានសមត្ថភាពផលិត ទឹកបាន១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ កិច្ចសន្យាសាងសង់នេះមានទឹកប្រាក់ចំនួន ១០៣លានដុល្លារអាមេរិក ដែលបានពីផ្តល់កម្ចីហិរញ្ញប្បទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់មូលនិធិដោយដៃគូអភិវឌ្ឍន៍បារាំង ចំនួន ៦១លានដុល្លារអាមេរិក និងមូលធនរបស់ រ.ទ.ស.ភ ចំនួន ៤២លានដុល្លារអាមេរិក។ ការសាងសង់នឹងចាប់ ផ្តើមនៅខែមិថុនា ឆ្នាំ២០២៤ និងបញ្ចប់នៅត្រីមាសទី៣ ឆ្នាំ២០២៧ ។